



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

ថ្ងៃ ច័ន្ទ ៨ កើត ខែ ជេស្ឋ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣  
រាជធានីភ្នំពេញ, ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩


**សេចក្តីប្រកាសព័ត៌មាន**

**ស្តីពីជំនួបពិភាក្សាការងាររវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី**

**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ**

**ជាមួយឯកឧត្តម Eldeen Husaini BIN MOHD HASHIM**

**ឯកអគ្គរាជទូតនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា**



កាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៩, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភា-  
ចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម  
**Eldeen Husaini BIN MOHD HASHIM** ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ីប្រចាំ  
ព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី **អូន ព័ន្ធមុនីរ័ត្ន** បានសម្តែងនូវ  
ការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម **Eldeen Husaini BIN MOHD HASHIM** នាឱកាសដែលឯកឧត្តមត្រូវ  
បានរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីតែងតាំងជាឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ។ **ឯកឧត្តមអគ្គ-**  
**បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី** ក៏បានគូសបញ្ជាក់ថា ប្រទេសទាំងពីរ កម្ពុជា និងម៉ាឡេស៊ី មានចំណងការទូត និង  
កិច្ចសហប្រតិបត្តិការជាយូរលង់ណាស់មកហើយ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ក្របខ័ណ្ឌអាស៊ាន និងនៅលើឆាកអន្តរជាតិ  
ហើយក្នុងនោះដែរ កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច, ហិរញ្ញវត្ថុ, ពាណិជ្ជកម្ម និងវិនិយោគក៏ត្រូវបានពង្រឹង និង  
ពង្រីកឥតឈប់ឈរ ។

ឯកឧត្តម **Eldeen Husaini BIN MOHD HASHIM** ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់  
ចំពោះការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់  
ដល់ក្រុមហ៊ុនម៉ាឡេស៊ីដែលវិនិយោគនៅកម្ពុជា ទាំងលើក្របខ័ណ្ឌគតិយុត្ត និងកិច្ចសម្រួលពាណិជ្ជកម្ម ។ បច្ចុប្បន្ន មាន  
ក្រុមហ៊ុនម៉ាឡេស៊ីជាច្រើនកំពុងប្រកបរបរកិច្ចនៅកម្ពុជាដោយរលូន និងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ។ ជាមួយគ្នានេះ  
មានក្រុមហ៊ុនម៉ាឡេស៊ីជាច្រើនទៀត បានសម្លឹងឃើញសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ជាពិសេស ការវិនិយោគ  
ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, សំណង់លំនៅដ្ឋានមានម្តែសមរម្យ, ទេសចរណ៍, សុខាភិបាល, និងសេដ្ឋកិច្ចឌីជីថល ។  
ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ថា កាលពីឆ្នាំ ២០០៦ ទំហំវិនិយោគផ្ទាល់ (FDI) ពីម៉ាឡេស៊ីនៅកម្ពុជាស្ថិតក្នុង  
ចំណាត់ថ្នាក់លេខ ១ ។ ក្នុងន័យនេះ រដ្ឋាភិបាលម៉ាឡេស៊ីនឹងជំរុញឱ្យក្រុមហ៊ុនម៉ាឡេស៊ីដាក់ទុនវិនិយោគនៅកម្ពុជា  
កាន់តែច្រើនឡើងថែមទៀត សំដៅឈានទៅមានទំហំទុនវិនិយោគច្រើនជាងគេនៅកម្ពុជាជាថ្មីម្តងទៀត ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី **អូន ព័ន្ធមុនីរ័ត្ន** បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត ម៉ាឡេស៊ីថា ម៉ាឡេស៊ី គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា ។ រាជរដ្ឋាភិបាលកម្ពុជា សូមស្វាគមន៍ចំពោះ ការវិនិយោគបន្ថែមទៀតនៅកម្ពុជាពីសំណាក់ក្រុមហ៊ុនវិនិយោគទុនម៉ាឡេស៊ី ។ រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ប្រព្រឹត្តកម្ម ស្មើភាពគ្នា ចំពោះគ្រប់ក្រុមហ៊ុនដែលវិនិយោគនៅកម្ពុជា ។ ជាមួយគ្នានេះ, កន្លងទៅថ្មីៗនេះ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា** បានដាក់ចេញនូវកញ្ចប់កំណែទម្រង់គ្រប់វិស័យ ដើម្បី ទាក់ទាញការវិនិយោគ, សម្រួលដល់ពាណិជ្ជកម្ម និងលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជា ។ កញ្ចប់កំណែទម្រង់នេះ មានវិសាលភាពគ្របដណ្តប់លើគ្រប់វិស័យ និងគ្រប់ជ្រុងជ្រោយ រួមទាំង លើក្របខ័ណ្ឌគតិយុត្ត និងបច្ចេកទេស ។ ទន្ទឹមនេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានរៀបចំឱ្យមានយន្តការដោះស្រាយបញ្ហាដែលជាឧបសគ្គដល់ធុរកិច្ច វិនិយោគ និងពាណិជ្ជកម្មផងដែរ ជាពិសេស ពាក់ព័ន្ធនឹងបញ្ហាពន្ធគយ និងពន្ធដារ ។ ស្របពេលដែលមានកំណើន វិនិយោគពីម៉ាឡេស៊ី ប្រទេសទាំងពីរ កម្ពុជា និងម៉ាឡេស៊ី នឹងចុះកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកយកពន្ធត្រួត គ្នា នាពេលឆាប់ៗខាងមុខនេះ ។

ឆ្លៀតក្នុងឱកាសនោះដែរ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី **អូន ព័ន្ធមុនីរ័ត្ន** បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនម៉ាឡេស៊ី ដែលបានជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជន កម្ពុជា និងបានរួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ហើយជូនពរឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ី **Eldeen Husaini BIN MOHD HASHIM** សូមបំពេញបេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ ។

